



ក្រសួងអប់រំ យុវជន និង កីឡា
រាជធានីភ្នំពេញ

សេចក្តីសម្រេច

អំពីការអនុវត្តវិធានការណ៍សម្រាប់ការគ្រប់គ្រង និង គ្រប់គ្រងប្រព័ន្ធគ្រប់គ្រងគុណភាពសិក្សា
(រដ្ឋបាលបណ្ឌិតសិក្សា)

លេខសម្រេច: TR-2013/B26

ថ្ងៃចេញ: 22 ខែ កក្កដា ឆ្នាំ 2013 (រស្សីមី)

ក្នុង កិច្ចប្រជុំ លើកទី 14/2011 បាន ពិចារណា និង គ្រប់គ្រង កិច្ចសន្យា លេខ 3/2010 (សេចក្តីសម្រេច លើកទី 84 ចន្លោះ ប្រតិភូ គ្រប់គ្រង គុណភាព សិក្សា និង គ្រប់គ្រង ប្រព័ន្ធគ្រប់គ្រង គុណភាព សិក្សា រដ្ឋបាល បណ្ឌិត សិក្សា រាជធានី ភ្នំ ពេញ ចុះ ថ្ងៃ ទី 5/2011 (អំពី ការ អនុវត្ត វិធាន ការ ណ៍ សម្រាប់ ការ គ្រប់ គ្រង និង គ្រប់ គ្រង ប្រព័ន្ធ គ្រប់ គ្រង គុណ ភាព សិក្សា រដ្ឋ បាល បណ្ឌិត សិក្សា រាជធានី ភ្នំ ពេញ) ។

រក្សា

1. ក្នុង កិច្ច ប្រជុំ លើក ទី 14/2011 បាន ពិចារណា និង គ្រប់គ្រង កិច្ចសន្យា លេខ 3/2010 (សេចក្តីសម្រេច លើកទី 84 ចន្លោះ ប្រតិភូ គ្រប់គ្រង គុណភាព សិក្សា និង គ្រប់គ្រង ប្រព័ន្ធគ្រប់គ្រង គុណភាព សិក្សា រដ្ឋបាល បណ្ឌិត សិក្សា រាជធានី ភ្នំ ពេញ ចុះ ថ្ងៃ ទី 5/2011 (អំពី ការ អនុវត្ត វិធាន ការ ណ៍ សម្រាប់ ការ គ្រប់ គ្រង និង គ្រប់ គ្រង ប្រព័ន្ធ គ្រប់ គ្រង គុណ ភាព សិក្សា រដ្ឋ បាល បណ្ឌិត សិក្សា រាជធានី ភ្នំ ពេញ) ។

2. ក្នុង កិច្ច ប្រជុំ លើក ទី 14/2011 បាន ពិចារណា និង គ្រប់គ្រង កិច្ចសន្យា លេខ 3/2010 (សេចក្តីសម្រេច លើកទី 84 ចន្លោះ ប្រតិភូ គ្រប់គ្រង គុណភាព សិក្សា និង គ្រប់គ្រង ប្រព័ន្ធគ្រប់គ្រង គុណភាព សិក្សា រដ្ឋបាល បណ្ឌិត សិក្សា រាជធានី ភ្នំ ពេញ ចុះ ថ្ងៃ ទី 5/2011 (អំពី ការ អនុវត្ត វិធាន ការ ណ៍ សម្រាប់ ការ គ្រប់ គ្រង និង គ្រប់ គ្រង ប្រព័ន្ធ គ្រប់ គ្រង គុណ ភាព សិក្សា រដ្ឋ បាល បណ្ឌិត សិក្សា រាជធានី ភ្នំ ពេញ) ។



(A) 500,001/- (Five hundred thousand and one only) (Rufiyaa) for the purpose of providing educational facilities for the students of the primary schools in the area of Malé.

(B) 5,000,000/- (Five million only) (Rufiyaa) for the purpose of providing educational facilities for the students of the primary schools in the area of Malé.

(C) 20,000,000/- (Twenty million only) (Rufiyaa) for the purpose of providing educational facilities for the students of the primary schools in the area of Malé.

12. The Ministry of Education and Youth is requested to provide the necessary facilities for the purpose of providing educational facilities for the students of the primary schools in the area of Malé.

ආදායම් මාරු

13. The Ministry of Education and Youth is requested to provide the necessary facilities for the purpose of providing educational facilities for the students of the primary schools in the area of Malé.

14. The Ministry of Education and Youth is requested to provide the necessary facilities for the purpose of providing educational facilities for the students of the primary schools in the area of Malé.

15. The Ministry of Education and Youth is requested to provide the necessary facilities for the purpose of providing educational facilities for the students of the primary schools in the area of Malé.

ආදායම් මාරු මණ්ඩලීය කමිටු
කොළඹ